



ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍
BUDDHISM FOR DEVELOPMENT
CENTRAL OFFICE

N°: 001 BFD / 2020

ថ្ងៃទី ០២ មករា ២០២០

លិខិតប្រទានំ ២០២០
របស់ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍

Board of Trustees

Chair of Board

- Mr. Ouk Vora
(Business Development Manager, Royal Group of Companies and Advisor to president , Cambodia Chamber of Commerce)

Secretary:

- Mr. Mike Clarke
Former Business and Management advisor of Buddhism for Development

Members:

- Mr. Pohn Oudam ,PhD; Deputy Provincial Department of Agriculture Battambang (Expert in agribusiness)
- Mrs. Hout Ratanak , Civil Society Activist
- M.D. Leng Cheng Leang , Buddhist Nun (Deputy of Vipassana Center of Cambodia , Udong Kampong Speu)
- Mr. Yok Bunna, Staff representative

Executive Director

Heng Monychenda

ជំរាបសួរស្តីសហការី **ពជអ** ទាំងអស់ជាទីមេត្រី!

ក្នុងថ្ងៃដំបូងនៃខែមករា ជាថ្ងៃទីមួយនៃការបំពេញការងារក្នុងឆ្នាំ២០២០ នេះ ខ្ញុំសុំប្រសិទ្ធិពររបស់សួរដល់លោកស្រី លោក នាងកញ្ញា ដែលជាសហការី **ពជអ** សូមជួបនឹងពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍របស់យើង មានអាយុ៣០ឆ្នាំហើយ។ ជា៣០ឆ្នាំដែលយើងមានមោទនភាពក្នុងការបំពេញការងារ ដើម្បីប្រយោជន៍ដល់ជាតិ សាសនា ព្រះមហាក្សត្រ ដោយមានទស្សនវិស័យ ភារកិច្ច គោលបំណង គោលដៅ និងសកម្មភាពច្បាស់លាស់ ដែលមានចែងនៅក្នុងឯកសាររបស់ **ពជអ** និងមានតម្កល់នៅតាមសាខានិមួយៗ។ ខ្ញុំសូមអរគុណចំពោះសហការីដែលកំពុងស្ថិតនៅជាមួយ **ពជអ** និង សហការីដែលបានលាឈប់ទាំងអស់ ដោយកតញ្ញតាធម៌។

ពួកយើងចាប់ផ្តើមសកម្មភាពនៅវត្តប្រាសាទសិរី ជំរំសាយធ្ម ជាយដែនខ្មែរថៃ ដោយមានភ្នាក់ងារជាង១០នាក់ រួមទាំងខ្ញុំដែលជាភិក្ខុ១រូប នាឆ្នាំ១៩៩០។ បន្ទាប់មក នៅឆ្នាំ១៩៩២ យើងក៏បានធ្វើមាតុភូមិនិវត្តន៍មកកាន់ទីស្នាក់ការនាបច្ចុប្បន្ននេះ ដែលមានទីតាំងនៅក្នុងបរិវេណវត្តអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឆ្នាំ១៩៩៤ យើងបានចុះឈ្មោះជាមួយក្រសួងធម្មការ ហើយនៅឆ្នាំ១៩៩៩ យើងក៏បានទៅចុះឈ្មោះនៅក្រសួងមហាផ្ទៃ។

ភាពចម្រើនរុងរឿងរបស់យើង គឺមានការិយាល័យកើនឡើងពីមួយ(១) ការិយាល័យ នៅខេត្តបាត់ដំបង ទៅចំនួនប្រាំពីរ(៧) ៧ការិយាល័យនៅតាមខេត្តចំនួន៧ ដូចបច្ចុប្បន្ន។ យើងមានចំនួនសមាជិក ដែលបានកើនឡើងរហូតដល់ទៅ ១៥០នាក់ ហើយយើងកំពុងតែស្ថិតនៅក្នុងបរិមាណចំនួនសមាជិកប្រហែល៥០នាក់ប៉ុណ្ណោះ។ ថវិកាខ្ពស់បំផុតរបស់យើង គឺធ្លាប់មានដល់ទៅ១,១ លានដុល្លារ តែសព្វថ្ងៃនេះ យើងមានត្រឹមតែប្រហែល៤០ ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី អង្គការយើងដែលមានមូលដ្ឋាននៅលើពាក្យប្រៀនប្រដៅរបស់ពុទ្ធសាសនា (ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍) ទទួលយកនូវការប្រែប្រួលនេះបាន ព្រោះយើងជឿជាក់នៅលើត្រៃលក្ខណ៍ទាំង៣ គឺ ទុក្ខំ អនិច្ចំ និង អនត្តា៖ អ្វីទាំងអស់តែងបាក់បែក តែងប្រែប្រួល និង មិនអាចបង្គាប់បញ្ជាបាន។


យើងមិនអាចប្រឆាំងនឹង ទុក្ខំ អនិច្ចំ អនត្តា បានទេ តែព្រះពុទ្ធបានប្រាប់នូវវិធីដើម្បីធ្វើយ៉ាងណា ឲ្យយើងអាចពន្យារពេលមិនឲ្យជំងឺទាំង៣នេះ ចូលមកបៀតបៀនក្នុងជីវិតរបស់យើងបានដោយឆាប់ពេក ដូចជាការលេបថ្នាំពន្យារអាយុអ្នកមានជំងឺអេដស៍ដូច្នោះដែរ។ ពួកយើង **ពជអ** រស់មកបាន៣០ឆ្នាំហើយ បើយើងគិតថាចង់រស់នៅ២០ឆ្នាំ ឬ ៣០ឆ្នាំទៀតនោះ គឺយើងអាចរស់នៅបាន តាមដែលយើងប្រាថ្នា ដោយ៖

1. ថែទាំ ជួសជុល អង្គប្រកបរបស់ **ពជអ** ឲ្យមានសុខភាពល្អជានិច្ច (ទប់ទល់នឹងអនត្តា)
2. ធ្វើការផ្លាស់ប្តូរចំណេះដឹង ជំនាញ និង ឥរិយាបថ ព្រមទាំងសកម្មភាពរបស់យើង ទៅតាមការប្រែប្រួលរបស់សង្គមនិងពិភពលោក (ដើម្បីទប់ទល់នឹងអនិច្ច)
3. ដោះស្រាយបញ្ហា សេចក្តីទុក្ខ ទំនាស់ របស់ពួកយើងនិងក្រុមគោលដៅ ទៅតាមវិធីហេតុផលគឺអរិយសច្ច៤ ប្រកបដោយការស្រឡាញ់ ការជួយគ្នា ការអបអរសាទរដល់គ្នានឹងគ្នា និង មានសមធម៌នៅក្នុងក្រុមយើងនិងសង្គម (ដើម្បីទប់ទល់នឹង ទុក្ខ)

ទាំងអស់នេះ ជាសារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២០ របស់ខ្ញុំ ចំពោះសហការី **ពជអ** ទាំងអស់ ដែលបានតាំងចិត្តរួចហើយថានឹងនៅបន្តការងារជាមួយនឹង **ពជអ** ។ យើងមានកិច្ចការជាច្រើនណាស់ដែលត្រូវធ្វើ ហើយមិនអាចធ្វើដោយនរណាម្នាក់តែឯងបានទេ គឺត្រូវប្រមូលកម្លាំងគ្នាធ្វើជា Team ដូចជា Team ដែលទាត់បាល់ដូច្នោះដែរ។ បើ Team របស់យើងមិនល្អ យើងនឹងបាត់បង់ឋានៈរបស់យើង យើងនឹងលែងបានចូលរួមប្រកួតជាមួយគេទៀតជាមិនខាន។ ពួកយើងតែងតែប្រើពាក្យ **សាមគ្គី**។ សូមពង្រឹងសាមគ្គីឲ្យបានខ្លាំងឡើង!

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់សហការី **ពជអ** ទាំងអស់ និងសុំអញ្ជើញអ្នកទាំងអស់គ្នាបន្តការងារទប់ទល់ជាមួយនឹងត្រៃលក្ខណ៍ទាំង៣ ជាមួយនឹងខ្ញុំជាបន្តទៀត។

សូមអរគុណនិងសូមជូនពរ
 ធម្មបណ្ឌិត ហេង មណីចិន្តា



នាយក